



តើអ្វីទៅជា GC ការពារ?

GC ការពារ គឺជាគម្រោងធានារ៉ាប់រងមានតម្លៃសមរម្យ ដែលផ្តល់ការការពារដល់លោកអ្នក ក្នុងករណីមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ និងជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់។ គម្រោងនេះនឹងការពារហិរញ្ញវត្ថុគ្រួសាររបស់លោកអ្នក ប្រសិនបើមានគ្រោះអកុសលណាមួយកើតឡើង។

លក្ខណៈនៃផលិតផល

អាយុអ្នកត្រូវបានធានារ៉ាប់រង	1 - 64ឆ្នាំ (ជម្រើសទី១) 18 - 64ឆ្នាំ (ជម្រើសទី២)
រយៈពេលធានារ៉ាប់រង	1 - 30ឆ្នាំ
រយៈពេលបង់បុព្វលាភ	ដូចគ្នាទៅនឹងរយៈពេលធានារ៉ាប់រង
វិធីសាស្ត្របង់បុព្វលាភ	ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ
ទឹកប្រាក់ត្រូវបានធានា	ចាប់ពី \$5,000ឡើង

អត្ថប្រយោជន៍ធានារ៉ាប់រង

ជម្រើសទី១

ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

១០០% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូន
ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាព
ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។



ជម្រើសទី២

ករណីមរណភាព ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
ឬជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់

១០០% នៃទឹកប្រាក់ត្រូវបានធានានឹងត្រូវផ្តល់ជូន ក្នុងករណីអ្នកត្រូវបាន
ធានារ៉ាប់រងទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍
ឬធ្វើរោគវិនិច្ឆ័យរកឃើញ/ការរកកាត់ដាក់ស្បែកទូរជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់
ណាមួយដូចបានចែងក្នុង ខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រង។



ករណីមិនធានា

១. មរណភាព

- (១) ការធ្វើអត្តឃាតក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទចេញបណ្ណសន្យារ៉ាប់រង ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ។
- (២) ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
- (៣) វីរុសហ៊ីវ (HIV) និង/ឬជំងឺណាមួយដែលជាប់ទាក់ទងនឹងវីរុសហ៊ីវ (HIV) ដែលរួមមានទាំងជំងឺអេដស៍ និង/ឬការបំប្លែង ការវិវត្តន៍ ឬការប្រែប្រួលនៃមេរោគអេដស៍។

២. ពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍

- (១) សង្គ្រាម សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ចលនាបះបោរ ការធ្វើកូដកម្ម ការកើនឡើងប្រជាប្រិយភាព ប្រឆាំងនឹងរដ្ឋាភិបាលនិងអំពើហិង្សា។
- (២) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការដាក់បន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។
- (៣) ការចូលរួមក្នុងសកម្មភាពកីឡាគ្រោះថ្នាក់រួមមាន តែមិនកំណត់ត្រឹមការជ្រមុជទឹក ការឡើងភ្នំ ការលោតឆ័ត្រយោង ឬការប្រណាំងល្បឿនលឿនណាមួយ ឬសកម្មភាពកីឡាអាជីព។

៣. ជំងឺធ្ងន់ធ្ងរ

- (១) ជំងឺដែលបណ្តាលមកពីជំងឺអេដស៍ ភាពស្មុគស្មាញទាក់ទងនឹងជំងឺអេដស៍ ឬការបង្ករោគដោយវីរុសហ៊ីវ (HIV)។
- (២) ស្ថានភាពដែលមានពីមុនស្រាប់ មុនកាលបរិច្ឆេទដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព ឬកាលបរិច្ឆេទនៃការបន្តសុពលភាពបណ្ណសន្យារ៉ាប់រងឡើងវិញ ដោយយកកាលបរិច្ឆេទចុងក្រោយគេ។
- (៣) ការធ្វើអត្តឃាត ឬប៉ុនប៉ងធ្វើអត្តឃាត ឬធ្វើឲ្យបួសខ្លួនឯង ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។

ករណីមិនធានាទាំងនេះ គឺជាចំណុចសំខាន់ៗរួមបញ្ចូលគ្នា។ សម្រាប់ករណីមិនធានាលម្អិតទាំងស្រុង សូមពិនិត្យមើល ខ និងលក្ខខណ្ឌធានារ៉ាប់រង។

ចំណាំ៖ ខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត
សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក
ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។



ទំនាក់ទំនងមកកាន់យើងខ្ញុំ

☎ 023-989-218 / 098-989-218

✉ service@gc-life.com.kh 🌐 www.gc-life.com.kh



វ៉ៃផាក ផ្ទះលេខ A១២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ